



បទបញ្ញត្តិសមិទ្ធផលរបស់គម្រោងការពិភាក្សាអំពីការអភិវឌ្ឍន៍ ដោយអង្គការវិទ្យាស្ថានបើកទូលាយ

ឧបត្ថម្ភថវិកាដោយ ៖



សមិទ្ធផលរបស់គម្រោងការពិភាក្សាអំពីការអភិវឌ្ឍន៍ ដោយអង្គការវិទ្យាស្ថានបើកទូលាយ

គម្រោង «ការពិភាក្សាអំពីការអភិវឌ្ឍន៍»

- ជាគម្រោងមួយឆ្នាំ
- ចាប់ផ្តើមនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១២ បញ្ចប់នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៣
- ក្រុមគោលដៅរបស់គម្រោង៖ យុវជន និង ក្រុមប្រឹក្សាយុវ សង្កាត់
- តំបន់គោលដៅរបស់គម្រោង៖ ភ្នំពេញ សៀមរាប បាត់ដំបង កណ្តាល
- ឧបត្ថម្ភថវិកាដោយ៖



សមិទ្ធផលរបស់គម្រោងការពិភាក្សាអំពីការអភិវឌ្ឍន៍ ដោយអង្គការវិទ្យាស្ថានបើកទូលាយ

• ដៃគូរបស់គម្រោង៖



ការអនុវត្តសកម្មភាពរបស់អង្គការវិទ្យាស្ថានបើកទូលាយនៅក្នុង គម្រោងការពិភាក្សាអំពីការអភិវឌ្ឍន៍

- ក. វគ្គបណ្តុះបណ្តាល
- ខ. វេទិកាពិភាក្សា
- គ. យុទ្ធនាការព័ត៌មានអំពីការអភិវឌ្ឍ និងលទ្ធិប្រជាធិបតេយ្យ តាមរយៈ Women Web Port, Facebook and Twitter.
- ឃ. ការផលិតPoster និង Sticker
- ង. សិក្ខាសាលា

ការអនុវត្តសកម្មភាពរបស់អង្គការវិទ្យាស្ថានបើកទូលាយនៅក្នុងគម្រោង ការពិភាក្សាអំពីការអភិវឌ្ឍន៍

ក. វគ្គបណ្តុះបណ្តាលស្តីពី សិទ្ធិទទួលបានព័ត៌មាន សារព័ត៌មានប្រជាពលរដ្ឋ និងការ
ប្រើប្រាស់បច្ចេកវិទ្យា សារគមនាគមន៍ និង ព័ត៌មានវិទ្យា (ICT)





ចំនួនសរុបនៃអ្នកចូលរួមវគ្គបណ្តុះបណ្តាល

សកម្មភាព	ចំនួនស្ត្រី	ចំនួនបុរស	ចំនួនសរុប
វគ្គបណ្តុះបណ្តាលសិទ្ធិទទួលបានព័ត៌មានសារព័ត៌មានប្រជាពលរដ្ឋ និង ICT	១១	១៤	២៥
វគ្គបណ្តុះបណ្តាលសិទ្ធិទទួលបានព័ត៌មាន និងសារព័ត៌មានប្រជាពលរដ្ឋ	១៧	១៣	៣០
វគ្គបណ្តុះបណ្តាលសារព័ត៌មានប្រជាពលរដ្ឋ និងICT	១៥	១៥	៣០
សរុប	៤៣	៤២	៨៥

ខ.វេទិកាពិភាក្សាស្តីពី «យុវជន និងការបោះឆ្នោតថ្នាក់ជាតិ២០១៣ » និង« តួនាទីយុវជនក្នុងការពង្រឹងការអភិវឌ្ឍមូលដ្ឋាន និង អភិបាលកិច្ចមូលដ្ឋាន »



ចំនួនសរុបនៃអ្នកចូលរួមវេទិកាពិភាក្សា

សកម្មភាព	ចំនួនស្ត្រី	ចំនួនបុរស	ចំនួនសរុប
វេទិកាពិភាក្សាលើកទី១	២៤	២៤	៤៨
វេទិកាពិភាក្សាលើកទី២	២០	២០	៤០
សរុប	៤៤	៤៤	៨៨

- គ. យុទ្ធនាការព័ត៌មានអំពីការអភិវឌ្ឍ និងលទ្ធិប្រជាធិបតេយ្យ តាមរយៈ Women Web Port, Facebook and Twitter.

About this Program អំពីគម្រោង មតិអ្នកអាន វិភាគទាន ក្រុមការងារ 29 ឧសភា 2013 1:57:53

អំពីស្ត្រី
 វិទ្យាសាស្ត្រសិទ្ធិស្ត្រី យើងនឹងរួមគ្នាសង្គមមួយដែលស្ត្រីអាច
 ប្រើប្រាស់សិទ្ធិរបស់ខ្លួនបានតុល្យភាពនិងអាចកសាង
 សមត្ថភាពដើម្បីក្លាយជាអ្នកមានកិត្យាស្ថាន

ស្វែងរក កំណត់ហេតុបណ្តាញ វេទិកាលើបណ្តាញ មតិសិប្បកម្ម ទូល បង្កើតគណនីថ្មី

វិបឥតថលស្ត្រីអំពីស្ត្រី គឺជាបណ្តាញព័ត៌មានអំពីច្បាប់ សិទ្ធិ យេនឌ័រ និងឯកសារជាច្រើនទៀតទាក់ទងនឹងការអភិវឌ្ឍន៍
 វិបឥតថលស្ត្រីអំពីស្ត្រីមានចុះផ្សាយព័ត៌មានអំពីការបោះឆ្នោត ប្រជាធិបតេយ្យ

ដើម

ប្រសិនបើលោកអ្នកមិនអាចអានអត្ថបទខ្មែរយើងក្នុងបាន សូមចុចទីនេះ

កិច្ចប្រជុំវេទិកាស្ត្រី

គោលគំនិត និងលក្ខណៈវិនិច្ឆ័យ
 30-04-2008 Open Institute

១ សេចក្តីផ្តើម

កម្មវិធីស្ត្រី (Women Empowerment for Social Change) របស់អង្គការ វិទ្យាស្ថានបើកទូលាយ
 ត្រូវបានផ្តើមឡើងនៅឆ្នាំ២០០៦ ។ បច្ចុប្បន្នកម្មវិធីនេះមានសកម្មភាពដ៏ធំ ចំនួនបីគឺ ៖

- វិបឥតថលស្ត្រីអំពីស្ត្រី <http://women.open.org.kh>

ការស្វែងយល់អំពីសិទ្ធិ

- ▶ រដ្ឋធម្មនុញ្ញ
- ▶ អនុសញ្ញាស៊ី ដេ
- ▶ កតិកាសញ្ញាអន្តរជាតិ
- ▶ សិទ្ធិមនុស្សជាសកល
- ▶ ច្បាប់ទប់ស្កាត់អំពើហិង្សា
- ▶ កម្រងឯកសារច្បាប់

គោលនយោបាយជាតិ

- ▶ នារីកេនៈ
- ▶ Nearv Rattanak

វិទ្យាសាស្ត្រសិទ្ធិស្ត្រី... Timeline Now

Sun Shine likes this.

Write a comment...

ឪពុកអ្នកប្រជាធិបតេយ្យ shared a link.
 May 16

ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបៈ លទ្ធិប្រជាធិបតេយ្យនឹងបន្តរីកចម្រើននៅកម្ពុជា

ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបៈ លទ្ធិប្រជាធិបតេយ្យនឹងបន្តរីកចម្រើននៅកម្ពុជា | វិបឥតថលស្ត្រីអំពីស្ត្រី...
 women.open.org.kh
 women cambodia, women empowerment for social change

Like Comment Share

ឪពុកអ្នកប្រជាធិបតេយ្យ shared a link.
 May 16

អង្គការអាមេរិក Freedom House បាត់ដាក់សេរីភាពសារព័ត៌មាននៅកម្ពុជា
 លើសពី១១៥៩

<http://women.open.org.kh/km/freedom-house-ranged-cambodia-149>
 women.open.org.kh

Like Comment Share

Biggirl Donzy likes this.

Write a comment...

Flow
 2013
 2012
 Born

Sponsored

កំពុងរីករាលដាល
 ជាពិសេសប្តីមួយវិស្វ
 ក្មេងស្រីទាក់ទងនឹងការប្រើប្រាស់
 ប្រព័ន្ធបណ្តាញសង្គមមួយនិង
 កំពុងកើនឡើងជាលំដាប់...

Like Savun Thiv and Sophorn Chheav like sabay.

Smartaar
 500%
 500% bonus for EVERY top up. So why look for small 100% bonus?

Sokha Oudom and Keoung Socheat like Smart Mobile (Cambodia) Fan Page.

ecambodiainmarket.com
 អ្នកណា មិនចង់ស្លាប់ដោយ
 ការប្រើប្រាស់ស្លឹកប្រាក់
 កាត់បន្ថយការប្រើប្រាស់ស្លឹក
 ប្រាក់ដោយប្រើប្រាស់
 Like ដឹងណា

Pheara Ma and Chhom Chunrong like ecambodiainmarket.com

DISCOUNTED JAPAN CAR
 trade car new
 Super Discount & Lots of Japanese Used Car. Select Car & Tell Us Your Price

Yamamori Sauce From Japan
 Cooking Japanese food with Yamamori Sauce is easy and delicious. No need, salt, sugar, msg

Like Sophtet Kee and Chheav Moket like Yamamori Sauce from Japan.

អត្ថបទព័ត៌មានចំនួន**១២៥**ត្រូវបានដកស្រង់ចេញពីសារព័ត៌មានជាតិ និងអន្តរជាតិ ហើយផ្សព្វផ្សាយនៅក្នុង វិបធាតុថលស្ត្រី

www.women.open.org.kh។

អត្ថបទភាគច្រើនជាអត្ថបទទាក់ទងជុំវិញការបោះឆ្នោត យេនឌ័រ សេដ្ឋកិច្ច និង ការអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយ ច្បាប់និងសិទ្ធិ បច្ចេកវិទ្យាព័ត៌មាន ។ល។



<p>Khmer UNICODE</p> <p>Installation Campaign We will help you, Just click...</p> <p>ស្វែងរកឈ្មោះបោះឆ្នោត</p> <p>ស្វែងរកឈ្មោះនៅក្នុងបញ្ជីឈ្មោះបោះឆ្នោត</p> <p>www.voterlist.org.kh ឬ ០១១ ៩៨៧ ៧៦៦ ០៩៩ ៩៨៧ ៧៦៦ ០៩៨ ៩៨៧ ៧៦៦ ០៨១ ៩៨៧ ៧៦៦ ០១៦ ៩៨៧ ៧៦៦</p>	<p>ប្រសិនបើលោកអ្នកមិនអាចអានអត្ថបទខ្មែរបាន សូមចុចទីនេះ</p> <p>ស្វែងរកទិន្នន័យអំពីហិរញ្ញវាយន័យជាលើកដំបូងនៅកម្ពុជា</p> <p>23-05-2013 កាលស្ថិតកម្ពុជា</p> <p>កុំពេញ៖ នៅក្នុងសង្គមគម្ពុជានាពេលបច្ចុប្បន្ន អំពីហិរញ្ញវាយន័យដែលក្នុងនោះមានហិរញ្ញវាយន័យលើផ្លូវចិត្ត ផ្លូវកាយផ្លូវភេទ និងផ្លូវសេដ្ឋកិច្ចនៅតែជាបញ្ហាទៅវិញទៅមកដែលធ្វើឱ្យមានការបន្តបញ្ជាក់ការអភិវឌ្ឍន៍និងវិនិយោគដល់សុខុមាលភាពនៅក្នុងគ្រួសារ ក៏ដូចជាសង្គមជាតិទាំងមូល។</p> <p>បន្ថែមសេចក្តីអធិប្បាយថ្មី ...អាសប៊ែន អា863ដង</p>	<p>ការស្វែងយល់អំពីសិទ្ធិ</p> <ul style="list-style-type: none"> ▶ រដ្ឋធម្មនុញ្ញ ▶ អនុសញ្ញា"ស៊ី ដ" ▶ កកិកាសញ្ញាដីនីលិក ▶ សិទ្ធិមនុស្សជាសកល ▶ ច្បាប់ទប់ស្កាត់អំពើហិង្សា ▶ គម្រោងឯកសារច្បាប់ <p>គោលនយោបាយជាតិ</p> <ul style="list-style-type: none"> ▶ នារីរតនៈ ▶ Neary Rattanak ▶ National Action Plan to
--	--	--

Facebookជំរុញអំពីលទ្ធិប្រជាធិបតេយ្យ <https://www.facebook.com/development.dd>
មានអ្នកប្រើប្រាស់ចំនួន**១១២១នាក់**។

អត្ថបទចំនួន**៣៤** មកពីគេហទំព័រ Women Webportal ត្រូវបានយកមកផ្សព្វផ្សាយក្នុង
Facebookជំរុញអំពីលទ្ធិប្រជាធិបតេយ្យ ដែលអត្ថបទបានចែករំលែកទាក់ទងទៅនឹងវគ្គបណ្តុះ
បណ្តាលរបស់អង្គការវិទ្យាស្ថានបើកទូលាយ យុវជន ក្រុមប្រឹក្សាយុវ សង្កាត់ ការបណ្តុះបណ្តាល
ដល់យុវជន ការអភិវឌ្ឍន៍យុវ សង្កាត់ ការត្រៀមរៀបចំការបោះឆ្នោត ២០១៣ និងសេដ្ឋកិច្ចក្នុង
ប្រទេសកម្ពុជា





មានរូបភាពចំនួន **៦៣** ត្រូវបានចែករំលែកពីមិត្តភក្តិក្នុង Facebook ដែល
 ជំរុញការបោះឆ្នោតជាតិ២០១៣ បំផុសយុវជនជាបុគ្គលល្អ ការងារ
 សង្គម យេនឌ័រ អប់រំ និងច្បាប់។

យ. ការផលិតPoster ចំនួន៣០០០០ និង Stickerចំនួន៦០០០០។ Poster ចំនួនប្រហែលជា១០០០០ និងSticker ចំនួនប្រហែលជា ២០០០០ ត្រូវបានចែកចាយ។



ជំរុញការពិភាក្សាអំពី លទ្ធិប្រជាធិបតេយ្យ
Dialogue on Democracy



ជំរុញការពិភាក្សាអំពី លទ្ធិប្រជាធិបតេយ្យ
Dialogue on Democracy



ប្រើប្រាស់ facebook និង twitter ដើម្បីពិភាក្សាអំពី
អភិបាលកិច្ចល្អ និងការបោះឆ្នោត

- https://twitter.com/NYS_OI
- <https://twitter.com/RadioVOD>
- <https://twitter.com/CambodiaDD>
- <https://www.facebook.com/nyskys>
- <https://www.facebook.com/democracy.dd>
- <https://www.facebook.com/pages/VodHotNewscom>
- <https://www.facebook.com/pages/PHD-Dialogue-on-Democracy>

<http://women.open.org.kh>



ចំណាប់អារម្មណ៍អ្នកចូលរួម

យុវតី គឹម សុភក្រី មានចំណាប់អារម្មណ៍ថា « ខ្ញុំ រៀន បាន ច្រើន ពី វគ្គ បណ្តុះ បណ្តាលស្តីពីសិទ្ធិទទួលបានព័ត៌មាន សារព័ត៌មានប្រជាពលរដ្ឋ និង ICT.....»

យុវជន បេត បូរិន មានចំណាប់អារម្មណ៍ថា «ពីមុនខ្ញុំមិនស្គាល់តួនាទីរបស់ អាជ្ញាធរមូលដ្ឋាន មិនដឹងពីវិធីសាស្ត្រនៃការទំនាក់ទំនង មិនខ្វល់ពីការបោះឆ្នោត ហើយគិតថាមិនមែនជាការទទួលខុសត្រូវរបស់គាត់ មិនបានដឹងពីសារប្រយោជន៍ នៃការទទួលបានព័ត៌មាន។ បន្ទាប់ពីបានសិក្សា ខ្ញុំយល់ដឹងបានច្រើន.....»

តំណាងក្រុមប្រឹក្សាឃុំមានចំណាប់អារម្មណ៍ថា «ពីមុនខ្ញុំមិនបានដឹងពីរបៀបនៃ ការចែករំលែកព័ត៌មានដល់សហគមន៍។ ខ្ញុំគ្រាន់តែដឹងថាទទួលបានព័ត៌មានពីឃ្នកឃុំ មិនមែនពីប្រជាពលរដ្ឋ។ ឥលូវខ្ញុំដឹងថាខ្ញុំជាប្រភពព័ត៌មានសម្រាប់សហគមន៍ខ្ញុំ»

សូមអរគុណ!